



## Nail Exam 04

---

1. Foot files are used to remove  
ប្រាសម៉ាស្សាបាតជើងត្រូវបានប្រើដើម្បីសម្អាត

- A. Warts  
ឫស្ស
- B. Hangnails  
សាច់ដុះនៅគល់ក្រចក
- C. Callus growths**  
ស្បែកក្រិនរីកធំឡើង
- D. Fungus  
ផ្សិត
- E. Toes  
ម្រាមជើង

2. Eyes can be damaged by improperly shielded  
ភ្នែកអាចត្រូវបានប៉ះពាល់ដោយការពាក់របាំងការពារមិនត្រឹមត្រូវ

- A. Ultraviolet (UV) lamp**  
អំពូលស្វាយអ៊ុលត្រា
- B. Polish  
ប៉ូលីស
- C. Fingerbaws  
ស្រោមពាក់ម្រាមដៃ
- D. Autoclaves  
ប្រដាប់ម្យ៉ាបមេរោគ

3. The number of known elements is:

ចំនួននៃសមាសធាតុដែលស្គាល់គឺ៖

- A. 96  
96
- B. 106**  
**106**
- C. 101  
101
- D. 108  
108



4. An example of an employee benefit would be any of the following EXCEPT:  
ឧទាហរណ៍នៃអត្ថប្រយោជន៍និយោជិកអាចនឹងទទួលបានខាងក្រោម លើកលែងតែ៖

- A. Medical insurance  
ការធានារ៉ាប់រងសុខភាព
- B. Life Insurance  
ការធានារ៉ាប់រងអាយុជីវិត
- C. Paid parking  
ចំណតដែលទូទាត់
- D. Earn Minimum Wage**  
**ប្រាក់ឈ្នួលអប្បបរមាដែលរកបាន**

5. Your personal problems should always be  
បញ្ហាផ្ទាល់ខ្លួនរបស់អ្នកគួរត្រូវបាន

- A. Shared with coworkers  
ចែករំលែកជាមួយសហការី
- B. Left at home**  
**ទុកនៅផ្ទះ**
- C. Shared with clients  
ចែករំលែកជាមួយអតិថិជន
- D. Told to the boss  
បានប្រាប់ទៅប្រធាន

6. A client with athlete's foot may not receive  
អតិថិជនដែលមានជើងរបស់កីឡាករអាចមិនទទួលបាន

- A. A Pedicure**  
**ការប្រើឱសថព្យាបាលជើង**
- B. Foot massage  
ការម៉ាស្សាជើង
- C. Colored Polish  
ការប៉ូលាឱ្យភ្លឺរលោង
- D. Nail Pen  
ប៊ិចលាបក្រចក

7. To draw with an airbrush, you need to use a/an:  
ដើម្បីគូសជាមួយប្រដាប់លាបថ្នាំក្រចក អ្នកត្រូវប្រើមួយ៖

- A. Orangewood sticks  
ដងឈើពណ៌ទឹកក្អម



- B. Sponge  
អេប៉ុង
- C. Nail pen  
ប៊ិចលាបក្រចក
- D. Design tool  
ឧបករណ៍គូសឌីហ្សាញ

8. On a common basis, the nail care industry annually does this much business:  
នៅលើមូលដ្ឋានទូទៅ ឧស្សាហកម្មថែទាំក្រចកធ្វើអាជីវកម្មនេះយ៉ាងច្រើនជារៀងរាល់ឆ្នាំមានទឹកប្រាក់ចំនួន៖

- A. \$3 Billion  
3ប៊ីលានដុល្លារ
- B. \$5 Million  
5ប៊ីលានដុល្លារ
- C. \$2 Billion  
2ប៊ីលានដុល្លារ
- D. \$10 Billion  
10ប៊ីលានដុល្លារ

9. A common condition in which the cuticle around the nail splits is known as:  
លក្ខខណ្ឌទូទៅដែលគល់ក្រចកជុំវិញការដាច់ក្រចកគឺត្រូវបានគេស្គាល់ថា៖

- A. Hangnails  
សាច់ដុះនៅគល់ក្រចក
- B. Skin overgrowth  
ការដុះក្រចក
- C. Nail crack  
ការស្រាំក្រចក
- D. Callus  
ស្បែកក្រិន

10. Prevent chemical accidents by never using a product if the container is not:  
បង្ការគ្រោះថ្នាក់ចរាចរណ៍ដោយមិនប្រើផលិតផលបើធុងមិន៖

- A. Sealed  
បិទជិត
- B. Full  
ពេញ
- C. Sanitized  
មានអនាម័យ



**D. Labeled**  
ស្លាកសញ្ញា

**11.** It is dangerous to judge if a chemical is safety by its  
វាមាន៖ ថាក្នុងការវិនិច្ឆ័យថាគឺសារធាតុគីមីមួយមានសុវត្ថិភាពឬយ៉ាងណា

A. Label  
ស្លាកសញ្ញា

**B. Odor**  
ក្លិន

C. Ingredients  
គ្រឿងផ្សំ

D. MSDS  
MSDS

**12.** Clear, White, and Pink are colors of  
ថ្នាំ សនិងផ្កាឈូកគឺជាពណ៌របស់

**A. Acrylic Powder**  
ម្សៅសំយោគ

B. Sable brushes  
ជក់មុខស្រួច

C. Toe separators  
ឧបករណ៍ព្រែកម្រាមជើង

D. Paper towels  
កន្សែងក្រដាស

**13.** The tacky feel of the surface of odorless acrylic nails indicates the nails are  
ការស្ទាបមើលមានស្នាមប្រឡាក់លើក្រចកសំយោគដែលគ្មានក្លិនបង្ហាញថា ក្រចកគឺ

A. Old  
ចាស់

B. Separating from the nail plate  
ព្រែកចេញពីក្រចកដៃ

**C. Dry**  
ស្ងួត

D. Need a fill  
ត្រូវការលាប



14. This layer of epidermis has cells that look like granules:

ស្រទាប់ស៊ីស្តូកនេះមានកោសិកាដែលមើលទៅដូចជាគ្រាប់តូចៗ៖

- A. Stratum Corneum  
ស្រទាប់ស្បែកខាងលើ
- B. Stratum Muscosum  
ស្រទាប់ស្បែកជ្រៅ
- C. Stratum Lucidum  
ស្រទាប់ស្បែកស្លើង
- D. Stratum Granulosum**  
ស្រទាប់ស្បែកខាងក្រៅស្លើង

15. Nails which are thin, white, and curved over the free edge are called

ក្រចកស្លើងពណ៌សនិងកោងលើតែម្សៅត្រូវបានចាត់ទុកថា

- A. Furrowed  
បានច្របាច់
- B. Normal  
ធម្មតា
- C. Eggshell**  
សម្បុកក្រចក
- D. Dry  
ស្ងួត

16. Color and gloss is added to the nail through the application of:

ពណ៌និងភាពរលោងត្រូវបានបន្ថែមទៅក្រចកតាមរយៈកម្មវិធីនៃ៖

- A. Colored polished**  
ការប៉ូលាឱ្យភ្លឺរលោង
- B. A silk wrap  
ការរុំសូត្រ
- C. Buffing compound  
ការខាត់លាយគ្នា
- D. Mending liquid  
ការបញ្ចូលជាតិរាវ

17. During gel nail procedures, the entire nail surface is vigorously brushed to smooth the finish before:

ក្នុងអំឡុងពេលនីតិវិធីលាបក្រចកផ្ទៃក្រចកទាំងមូលត្រូវបានដុះឱ្យរលោងមុនពេលបញ្ចប់៖

- A. Beginning the service  
ការចាប់ផ្តើមសេវាកម្ម



- B. The nads are sanitized  
ក្រចកមានអនាម័យ
- C. You apply the topcoat  
អ្នកប្រើថ្នាំលេបក្រចក topcoat**
- D. You apply the basecoat  
អ្នកប្រើថ្នាំលាបក្រចក basecoat

**18. Formalin contains formaldehyde which cause the following except:**

ទឹកថ្នាំ Formalin មានផ្ទុកហ្វរម៉ាដេអ៊ីដដែលបណ្តាលឱ្យមានដូចខាងក្រោម លើកលែងតែ៖

- A. Muscle pain  
ការឈឺសាច់ដុំ**
- B. Lung irritation  
ការលាកសួត
- C. Rash  
កន្ទួល
- D. Skin irritation  
ការលាកស្បែក

**19. To make them feel welcome, new clients should be**

ដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្វាគមន៍អតិថិជនថ្មីគួរត្រូវបាន

- A. Greeted by name  
ស្វាគមន៍ដោយឈ្មោះ
- B. Given a salon tour  
ផ្តល់ជូននូវដំណើរកម្សាន្ត
- C. Escorted to a station  
ជូនដំណើរទៅស្ថានីយ
- D. All of the above  
ទាំងអស់**

**20. Most pedicure services are performed by starting with:**

សេវាប្រើឱសថព្យាបាលជើងភាគច្រើនត្រូវបានអនុវត្តដោយចាប់ផ្តើមជាមួយ៖

- A. Right foot, little toe  
ជើងស្តាំ ម្រាមជើងតិចៗ
- B. Left foot, little toe  
ជើងឆ្វេង ម្រាមជើងតិចៗ**
- C. Right foot, middle toe  
ជើងស្តាំ ម្រាមជើងកណ្តាលតិចៗ



D. Left foot, big toe  
ជើងឆ្វេង ម្រាមជើងធំៗ

21. The client who wants length without weight should receive

អតិថិជនដែលត្រូវការរយៈពេលវែងដោយគ្មានទម្ងន់គួរតែទទួលបាន

A. Paper wrap  
ការរុំក្រដាស

**B. Gel wrap**  
**ការរុំជែល**

C. Linen wrap  
ការរុំក្រណាត់

D. Silk wrap  
ការរុំសូត្រ

22. It gives sparkle to a nail are designs, use:

វាផ្តល់នូវភាពភ្លឺថ្លាដល់ក្រចកដែលបានរចនាគឺ៖

**A. Gem**  
**ត្បូង**

B. Metallic polishes  
ការប៉ូលដែលមានលោហៈធាតុ

C. Sequins  
ឌិន

D. A fine buffer block  
កំណាត់ទ្រនាប់ល្អ

23. If the nail or skin to be worked on is inflamed, broken, swollen, or infected, the client must:

បើក្រចកឬស្បែកត្រូវបានខាត់ លោកខូចហើមឬឆ្លងមេរោគនោះអតិថិជនត្រូវ៖

A. Be sanitized with alcohol  
សម្អាតជាមួយអាកុល

**B. Be referred to a physician**  
**ត្រូវបញ្ជូនទៅគ្រូពេទ្យសើស្បែក**

C. Need a manicure  
ត្រូវការការសម្អាតក្រចក

D. Scrub with soap  
កោសនឹងសាប៊ូ



24. Expenses are defined as the money you:

ការចំណាយត្រូវបានកំណត់ជាប្រាក់របស់អ្នក៖

- A. Ear  
ត្រចៀក
- B. Save  
សន្សំ
- C. Spend  
ចំណាយ**
- D. Donate  
បរិច្ចាគ
- E. Steal  
លួច

25. A technician who is a good salesperson and a skilled professional will also be

អ្នកបច្ចេកទេសដែលជាអ្នកលក់ដូរនិងអ្នកជំនាញក៏នឹង

- A. Artistic  
សិល្បៈ
- B. A good receptionist  
អ្នកទទួលភ្ញៀវល្អ
- C. A good manager  
អ្នកគ្រប់គ្រងល្អ
- D. Very successful  
ជោគជ័យខ្លាំង**

26. A client may want to match nails with clothing for a/an

អតិថិជនអាចចង់ផ្គូផ្គងក្រចកជាមួយនឹងសម្លៀកបំពាក់សម្រាប់

- A. Special Occasion  
ឱកាសពិសេស**
- B. Few days  
ពីរបីថ្ងៃ
- C. Few weeks  
ពីរបីសប្តាហ៍
- D. Entire year  
ពេញមួយឆ្នាំ





27. The "true skin" is the deep layer of skin which is called the:

“ស្បែកពិតប្រាកដ” គឺជាស្រទាប់ស្បែកជ្រៅដែលត្រូវបានហៅថា៖

- A. Cuticle  
គល់ក្រចក
- B. Cutis  
ស្បែកពិត**
- C. Epidermis  
សើស្បែក
- D. Clavicle  
ឆ្នើងដងកាំបិត

28. The hear from warm paraffin wax

ការស្គាល់ពីម៉ាស់បិទស្បែក

- A. Close the skin pores  
បិទន្ទៃស្បែក
- B. Helps the polish to last longer  
ជួយប៉ូលីស្បែកឱ្យស្អាតបានយូរ**
- C. Moisturizes the skin  
ជួយស្បែកឱ្យមានសំណើម
- D. Helps cure gel when applied  
ជួយព្យាបាលដែល នៅពេលលាប

29. If a chemical agent gets on your clothing, immediately

បើភ្នាក់ងារសារធាតុគីមីទទួលបានសម្លៀកបំពាក់របស់អ្នកភ្លាមៗ

- A. Dab with water  
ជូតសើរៗជាមួយនឹងទឹក
- B. Blot with towel  
ផ្ដិតជាមួយនឹងកន្សែង
- C. Use spot remover  
ប្រើទឹកលាងជម្រះស្នាមប្រឡាក់ខ្មៅ
- D. Removes the garment  
យកសំលៀកបំពាក់ចេញ**

30. A natural nails can be lengthened by adding

ក្រចកធម្មជាតិអាចត្រូវបានបន្ថែមដោយ

- A. Artificial tips  
ចុងក្រចកសិប្បនិម្មិត**



- B. Silk wrap  
ការរុំសូត្រ
- C. Paper wrap  
ការរុំក្រដាស
- D. Nail art  
សិល្បៈគូសក្រចក

**31.** A primer is applied to the natural nail in order for the acrylic product to  
ថ្នាំកូតត្រូវបានលាបលើក្រចកធម្មជាតិដើម្បីឱ្យផលិតផលសំយោគ

- A. Dry properly  
ស្ងួតបានត្រឹមត្រូវ
- B. Polish easily  
ងាយស្រួលប៉ូលា
- C. Adhere**  
**ស្អិតជាប់**
- D. Prevent fungus  
បង្ការការដុះផ្សិត

**32.** A long acrylic nail may be the best choice of a woman who is a  
ក្រចកសំយោគវែងអាចជាជម្រើសដ៏ល្អបំផុតសម្រាប់ស្ត្រីដែលជា

- A. Guitar player  
អ្នកលេងហ្គីតា
- B. Pianist  
អ្នកលេងព្យាណូ
- C. Gardener  
អ្នកថែរស្មន
- D. Cosmetic saleperson**  
**អ្នកលក់ផលិតផលកែសម្រួល**

**33.** Dry cuticle can cause  
គល់ក្រចកស្ងួតអាចបណ្តាលឱ្យមាន

- A. Nail biting  
ការស៊ីក្រចក
- B. Buffing problems  
បញ្ហាខាត់
- C. Hangnails**  
**សាច់ដុះនៅគល់ក្រចក**
- D. Wraps to lift  
រុំដើម្បីលើក



**34.** Most clients are relaxed by  
អតិថិជនភាគច្រើនត្រូវបានសម្រាកដោយ

- A. Effleurage  
ការម៉ាស្សា
- B. Thumb compression  
ការសង្កត់មេដៃ
- C. Clear polish applications  
វិធីប៉ូលាឱ្យភ្លឺថ្លា
- D. Metatarsal scissors  
កន្ត្រៃសម្រាប់កៀបផ្ចឹងប្រអប់ជើង

**35.** An acquired superficial, round, and thickened patch of epidermis due to pressure or friction on the hands or feet is called  
បន្ទះបំណែកសើរស្បែកស្រាល រាងមូល និងក្រាស់ដែលទទួលបានផលិតឡើងពាក់ព័ន្ធនឹងសម្ពាធ ឬការរកកិតនៅលើដៃ ឬជើងដែលត្រូវបានហៅថា

- A. Cocci  
បាក់តេរីដែលមានរាងមូល
- B. Eczema  
ត្រអក់
- C. Tyloma  
ពងបែកបាតជើង
- D. Flagella  
ប្រភេទប៉ារ៉ាស៊ីតនៅក្នុងទឹក

**36.** Fabric wraps are not a good service choice for a client whose hands are frequently  
ការរុំក្រណាត់មិនមែនជាជម្រើសសេវាល្អឡើយសម្រាប់អតិថិជនដែលដៃរបស់ពួកគេជាញឹកញាប់

- A. In gloves  
ពាក់ស្រោមដៃ
- B. Held  
កាន់
- C. Photographed  
ថត
- D. In water  
នៅក្នុងទឹក



**37.** Peak and slow months can be determined by reviewing your  
ចំណុចកំពូល និងខែដែលយឺតអាចត្រូវបានកំណត់ដោយការត្រួតពិនិត្យឡើងវិញនូវ

- A. Monthly records  
ការកត់ត្រាប្រចាំខែ
- B. Tax withholdings  
ការកាត់ពន្ធ
- C. Customer list  
បញ្ជីអតិថិជន
- D. Supply inventory  
បញ្ជីសារពើភណ្ឌ

**38.** A liquid that kills or retards bacterial growth is a/an  
ការផ្គត់ផ្គង់សារធាតុរាវមួយដែលអាចសម្លាប់ឬពន្យារការលូតលាស់របស់បាក់តេរីបាន

- A. Soap  
សាប៊ូ
- B. Solution  
សូលុយស្យុង
- C. Antiseptic  
ថ្នាំសម្លាប់មេរោគ
- D. Agent  
ភ្នាក់ងារ

**39.** When applying acrylic over nail tips, you do not need to use a/an:  
នៅពេលដែលលាបចុងក្រចកសំយោគពីលើ អ្នកមិនចាំបាច់ប្រើ៖

- A. Acrylic powder  
ម្សៅសំយោគ
- B. Sable brush  
ជក់មុខស្រួច
- C. Acrylic liquid  
សារធាតុរាវសំយោគ
- D. Nail form  
ទម្រង់ក្រចក

**40.** Chemical storage should be in cool areas and away from  
ការផ្ទុកសារធាតុគីមីគួរស្ថិតនៅក្នុងតំបន់ត្រជាក់និងនៅឆ្ងាយពី

- A. Pilot light  
ពន្លឺសាកល្បង



- B. Hair colors  
ពណ៌សក់
- C. Perm solutions  
សូលុយស្យុងPerm
- D. Garbage can  
ធុងសំរាម

**41.** To add shine to the nail, use a chamois buffer with pumice powder or  
ដើម្បីបន្ថែមពន្លឺលើក្រចក ចូរប្រើការខាត់ឱ្យរលោងជាមួយនឹងមេរៀនខាត់ឬ

- A. Water**  
ទឹក
- B. Cuticle oil  
ប្រេងលាបស្បែកគល់ក្រចក
- C. Dry polish  
ការប៉ូលីស្ទ
- D. Cuticle remover  
ទឹកលាងដម្រះគល់ក្រចក

**42.** An accounting service is often used to help salons keep  
សេវាកម្មគណនេយ្យមួយត្រូវបានប្រើជាញឹកញាប់ដើម្បីជួយហាងអ៊ុតសក់

- A. Making profit  
បង្កើតប្រាក់ចំណេញ
- B. Accurate financial records**  
កត់ត្រាហិរញ្ញវត្ថុច្បាស់លាស់
- C. Making loan payments  
ធ្វើការទូទាត់ប្រាក់កម្ចី
- D. Tax losses large  
ការខាតបង់ពន្ធច្រើន

**43.** A catalyst is an ingredient which causes a process to  
កតាលីករគឺជាគ្រឿងផ្សំដែលបង្កើតដំណើរការដើម្បី

- A. Explode  
ធ្វើឱ្យផ្ទុះ
- B. Slow down  
បន្ថយល្បឿន
- C. Speed up**  
បង្កើនល្បឿន



D. Remain static  
នៅដដែល

44. Sebum is secreted by

ស្បែកដែលមានជាតិប្រេងត្រូវបានបិទបាំងដោយ

A. Seals  
ទ្រនាប់

B. Oil glands  
គ្រពេញប្រេង

C. Arteries  
អាទែ

D. Infected skin  
ស្បែកឆ្លង

45. Plastic gloves and safety glasses should always be worn when

ស្រោមដៃផ្លាស្ទិក និងកែវសុវត្ថិភាពគួរត្រូវបានពាក់ជាប់ជានិច្ច នៅពេល

A. Primers  
ថ្នាំកូត

B. Gel nails  
ក្រចកដែល

C. Air brushes  
ប្រដាប់លាបថ្នាំក្រចក

D. Acrylic powder  
ម្សៅសំយោគ

46. Another name for a wart is

ឈ្មោះផ្សេងទៀតសម្រាប់ប្លស្យគឺ

A. Tubercle  
ជុំពកតូច

B. Wheal  
កន្ទួល

C. Papilloma  
ពងបែក

D. Vesicle  
បង្កំទឹកកាម



47. The skin outer layer is called the  
ស្រទាប់ខាងក្រៅស្បែកត្រូវបានហៅថា

- A. Dermis  
ស្បែកខាងក្រៅ
- B. Subcutaneous tissue  
ជាលិកាស្បែកខាងក្រោម
- C. Epidermis  
ស្រទាប់សើរស្បែក

48. When the natural nail loses its adhesion to the silk or linen, what may occur?  
នៅពេលក្រចកធម្មជាតិបាត់បង់ភាពស្អិតរបស់វាចំពោះសូត្រឬក្រណាត់ តើមានអ្វីកើតឡើង ?

- A. Lifting  
ការហើប
- B. Nail discoloration  
ការហើរពណ៌ក្រចក
- C. Irregular nail growth  
ការដុះក្រចកមិនទៀងទាត់
- D. Damage to the matrix  
ខូចខាតដល់ម៉ាទ្រីក

49. The application of sculptured nail requires the mixing of monomer and  
ការលាបក្រចកតុបតែងតម្រូវឱ្យមានការលាយមូណូមែរ និង

- A. Acrylic powder  
ម្សៅសំយោគ
- B. Primer  
ថ្នាំកូត
- C. Nail sanitizer  
ឧបករណ៍សម្អាតក្រចក
- D. Acetone  
អាសេតាន

50. Over exposure to chemical can be avoided by  
ការប៉ះនឹងសារធាតុគីមីអាចត្រូវបានជៀសវាងតាមរយៈ

- A. Working in a well-ventilated area  
ការធ្វើនៅកន្លែងដែលមានខ្យល់ចេញចូលបានល្អ
- B. Using odorless products  
ការប្រើប្រាស់ផលិតផលគ្មានក្លិន



- C. Using overhead fans  
ការប្រើប្រាស់កង្ហារពីលើក្បាល
- D. Not smoking during manicure  
ការមិនជក់បារីក្នុងអំឡុងពេលសម្អាតក្រចក